



ជាយទាហ៍...


លោកអ្នករដ្ឋបាលកំពង់ខ័ណ្ឌ 4

# ការផែនល្អដៃ



ការផែនល្អដៃ

សាស្ត្រនយោបាយពិភពថ្មីរបស់ Sipar



# មាតិកា

ເហើយតុលាលូវក្នុងការធាន់លូង ..... ទំព័រ១

លក្ខណៈទូទៅរបស់លូង ..... ទំព័រ២

ការធាន់ ..... ទំព័រ៣

- ▶ ប្រភេទលូង
- ▶ សមារៈសម្រាប់បណ្តុះនិងដំឡើង
- ▶ ការបណ្តុះក្នុង
- ▶ ការរៀបចំដី និងការធាន់
- ▶ ការកំណត់ក្រោមលូង

ការថែទាំ ..... ទំព័រ១៧

- ▶ ដំណាក់កាលថែទាំ
- ▶ ការការពារដីនឹងនិងសត្វចិត្ត

ការប្រមូលជំលោះ ..... ទំព័រ១៨

- ▶ ការបែង និងសម្ងាត់ដើម្បី
- ▶ ការបង្កើតចំណែក និងដឹកជញ្ជូន
- ▶ ការទួរគ្រាប់ពុជ្ជី

មូបម្ងាតិថ្មីលូង ..... ទំព័រ៣៣

## របៀបប្រើប្រាស់ស្រែវិភោះ

មូលនិងចាប់ផ្តើមអនុវត្ត សូមអានសៀវភៅការឱ្យបានចប់  
និងស្រួលការណាញូវអស់ចម្លល់សិន ប្រសិនជាមាន។

- អ្នកទទួលខ្លួនស្រីរបោះពុម្ពជ្រាយ : ហុក សុទ្ធិ
- អ្នកត្រួចប់ត្រួចដោះពុម្ពជ្រាយ : ហូត សុជាតា
- ជំនួយការបោះពុម្ពជ្រាយ : ឌី គីយ, គីន សុវណ្ណិ
- អ្នកនិពន្ធ : នន សុខា / សេជាក(CEDAC)
- អ្នករបាយការណ៍ : មាន សុភ័ក្រ
- អ្នកត្រួតពិនិត្យអត្ថបទ : ក្រុមបោះពុម្ពជ្រាយនៃអង្គភាព Sipar

© គ្រឿះស្ថានបោះពុម្ពជាយ Sipar 2014  
ផ្លូវលេខ ៩១ ផ្លូវ ២១  
បរិអប់សំបុត្រ ៣១  
ភ្នំពេញ - កម្ពុជា  
ទូរសព្ទ : ៨៥៥-២៣ ២១៦ ០០១  
[www.sipar-books.com](http://www.sipar-books.com)

## សិទ្ធិលើតំន្មរ និងរបច្ឆាត

គំនើរដោយ : ©ព្រឹក សុជាលាក  
របចំតាជោយ : ©ជីម ហុកសុន

## ការចេច្ចីងអំណរគុណ

យើងខ្ញុំសូមចិត្តអំណរគុណាជាតិសស់

- ▶ ចំពោះសហភាពអូរប ដែលបានខ្ចប់ការប្រាជេះ ពុម្ពសៀវភៅនៃការបង់ប្រាក់
  - ▶ ចំពោះលោក ពំ ចិនជូប ដែលបានជួយរកិតក្រឡុងសម្រាប់ថត និងអនុញ្ញាត ឱ្យរួមចិត្តរបាយ
  - ▶ ចំពោះលោក ចិត ចិនធីរីន ភូមិកោះក្របី យុំត្រកូី ស្មុកកេវិនស្សាយ ខេត្តកណ្តាល ដែលបានផ្តល់ទីក្រឡុង និងអនុញ្ញាត ឱ្យរួមចិត្តរបាយ
  - ▶ ចំពោះលោក សិង លន់, អ្នកសិសិទ្ធិ យុត សារិច, និងលោក លើង សុជាតិ ភូមិព្រៃតានី យុំត្រកាំងជំខាងដើម្បី ស្មុកក្រាំកក់ ខេត្តតាក់ក់ ដែលបានផ្តល់ទីក្រឡុង និងអនុញ្ញាត ឱ្យរួមចិត្តរបាយ
  - ▶ ចំពោះអ្នកសិសិទ្ធិ សុខតា, អ្នកសិសិទ្ធិ ឬុច សោ និង អ្នកសិសិទ្ធិ សែម លន យុំការបង់ប្រាក់ ស្មុកសំរោងទេស ខេត្តកំណែង ស្ថិត ដែលបានផ្តល់ទីក្រឡុង និងអនុញ្ញាត ឱ្យរួមចិត្តរបាយ
  - ▶ ចំពោះភោជនីយដ្ឋានខ្មែរ-បាសាក់ ដែលបានជួយដ្ឋីមុប និងផ្តល់ទីក្រឡុងសម្រាប់

កាល់ការចម្លងទាំងស្រួល ប្រ  
ធ្វើកណ្តាលមួយនៃស្ថាក់រោគនេះ  
ទៅបីជាតាមរបៀបណាក់ដោយ  
បើត្រានការយស់ព្រម  
ពិនិត្យការ Sipar គឺសង្ឃារប៉ា  
និងត្រូវមានទោស។ រក្សាសិទ្ធិចម្លង  
និងបកប្រើប្រាស់ពេលវេលាដែល

លោកស្រី ពុមិលីកទី 4  
នៅប្រទេសកម្ពុជា ដោយរោងពុមិ  
Angkorthom Printer Co.,Ltd

# ងាយទិ...

ងាយទិ... ជាក្រុមសៀវភៅណានាំពីចំណោះដឹង និងចំណោះធ្វើ ងាយទិការជាមុំបន្ថែ ការជាមួយហូបធ្វើ ការផិលិតជីកបុស ដើម្បីបង្កើនធនល ការចិញ្ញមសត្វ ការកែចេបន្ថែ ធ្វើឈើ និងត្រីសាទ់ដើម្បីទុកឱ្យបានយុរ ព្រមទាំងការថែទាំសុខភាព ។

ងាយទិការជាមុំលួង ជាសៀវភៅទី១៤ ដែលបង្ហាញតាំងពីរបៀបរៀបចំដី ការបណ្តុះក្នុងរហូតដល់ការប្រមូលដល និងវិធីដើម្បីបសាមញ្ញពីធ្វើលួង សម្រាប់បរិភោគភ្លើងត្រូវបាន។

ងាយទិការជាមុំលួង មានអត្ថបទខ្លឹម អមជាយុរបភាពប្រចិន ដែលធ្វើឱ្យអ្នកអាណាពាណងាយយល់ និងអនុវត្តបានយើងរហូតដល ។

ចំណុលពីការលក់សៀវភៅ គឺសម្រាប់ប្រចេងកម្មវិធីបណ្តាល់យោបល់អង្គភាពឱ្យ។

By buying this book you will be supporting the NGO Sipar's Library development program

ISBN: 978 99950 54 62 5



9 789995 054625

[www.sipar-books.com](http://www.sipar-books.com)

# លេក្ខុជល្អវ ត្បូងការដាក់ល្អដ



១

ងាយស្មែលជា និងចំណាំជាងដំណាកំហុបធ្វើ  
ជីឡើឡើត ហើយឱ្យដឹលត្រប់រដ្ឋរ។

២

អាចបរិភោគបានទាំងធ្វើខ្លួន ទាំងធ្វើទុំ។

៣


អាចយកប្រស ដើម ធ្វើ និងស្តីកព្រៃជា  
ខិសចេញបាលពេទ។

៤

មានទីផ្សារទាំងធ្វើខ្លួន ទាំងធ្វើទុំ។

# លក្ខណៈទូទៅរបស់លួង

លួងជាជាតិការហុបធ្លើ ដែលមានកម្ពស់១,៥៧៦៩ម៉ត្រ(ម) អាស្រែយតាមប្រភេទពីរ វិនិច្ឆ័យបៃកធានសាធារោយ ស្តីកលួងជំទាំ ផែកជ្រើន ដុះឆ្លាស់ត្បាយ ជាង និងទងស្តីក ប្រហាងក្នុង និងមានពណិតធបែកដឹងត្រប់ដូរវិញ ជាទូទៅ ផ្ទាមានពណិត លាយលើវិង ជួនកាលពណិតធបែកដឹង ផ្ទាចុះត្រង់ប្រតាបស្តីក ផ្ទាយឃ្លាលមានទងផែងទាំង ឯក្តាច្រើម ទងខ្លឹម ផ្ទើរដឹងទៅនៅ ប្រុងកំហែង និងមានរាងប្រប្រលតាមពីរ និងតាមអាយុ ដើម្បី គ្រប់មានពណិតសពេលផ្ទើខ្លី និងប្រជាពណិតខ្លីពេលផ្ទើទុំ គ្រប់មានតិច ប្រើប្រាស់ប្រព័ន្ធទាមពីរ



# សារធាតុចិត្តូមនេវក្នុងផ្លូវ

ផ្លូវមានសារធាតុជាស្រីន ដែលជួយដល់ការលើតលាស់រាងកាយមនុស្ស ដូចជា :

## វិតាមិនបេ

ជួយខ្សែសរើសប្រសាទដំណើរការ និងបង្កើនការរំលាយអាហារ។

## វិតាមិនសេ

ជួយក្រោងផ្លូវ និងអញ្ចាស់ផ្លូវខ្សែសរើសប្រសាទល្អ បង្កើនសម្រាប់ប៉ុកពេល សាំនិងជីថិជ្រើន។

## ជាតិដែក

ជួយដលិតចាមពល និងគ្រាប់លាយក្រហម ដែលជួយបង្ការជីថិទេះលាយ។

ក្រាតិជិល់សារធាតុចិត្តូមរាងកាយ លួនប្រយោជន៍ :

**ផ្លូវ :** ជួយរំលាយអាហារ និងបំបាត់ការទល់លាមករ។

**ស្ថិក ធាយ និងដើម :** ផ្លូវជីកំបុសដើម្បីខ្សែសរើសប្រសាទ និងចិត្តូមនេវក្នុងផ្លូវ ដើម្បីកម្ពាត់សត្វលូតចំពោះ និងជីថិបង្ការដោយជូនិត។ ស្ថិកលួនក្នុងរាងកាយកម្រិតខ្ពស់ គោរពិតិមិនុយបានដឹរ។



# ការរដ្ឋ

ជំណាំលើងត្រូវការពន្លឹមចេ  
គ្រប់គ្រាន់ឱ រិលុតលាស់លួ  
លើដីផែលមិនជាំទិក និង  
សម្បរជីជាតិឱ ធ្វើលុងមាន  
រសជាតិធ្វើមន្ទាញ់ បើយើង  
ធើសុពិបានលួយ



# ប្រភពលូង

លូងមានចំនួនប្រភព  
ទុសត្តា ដែលគេនិយម  
ជាមុខទៅតាមតំបន់ និង  
តាមចំណាយចំណូល  
ចិត្ត។ ពួនធលូងដែល  
កសិករច្បាប់ចិត្តជា  
មានពួនធលូងល័ខ  
និងលូងដំឡូង។

## លូងល័ខ

លូងល័ខមានដើម ធាង និងស្តីកពណីក្រហមបែកស្សាយ។  
ធ្វើមានភាងត្រូវដៃ សាច់ចំនួន និងមិនស្អែមានត្រាប់។ ធ្វើ  
ទុកមានសម្រកពណីលើវីដី សាច់ពណីក្រហម ត្រាប់ខ្លា  
ហើយចូលរសជាតិធ្វើមន្ទាញ់ ហើយគេនិយមជា  
និងបរិភោគច្រើន។



# លូងដំឡូង

លូងដំឡូងមានដើម និងធាងពណ៌រីបេតង។ ផ្ទើទុំមានសម្រក ពណីលូវឃឹង ផ្ទើរាងមួលកំបៀងដំ សាច់ស្អីង ត្រាប់មិនស្ថា ឡើ ហើយមានពណីសច្ចាម ផ្ទើទុំពុំស្ថរមានរសជាតិផ្ទើម ឆ្លាត់ទេ ហើយគេចិនយកផ្ទើខ្លួនដើម្បីបញ្ចាប់ដោយ។




## ពូរដឹង

ពួនូងដំឡូងនេះជាយស្សិលជា គេគេចិនស្ថរនិយមជាំងិចពួនូងលូងលើទេ ក្រោះពុំស្ថរមានទីផ្សារ។

ការដំ

# សម្បារ៖ សម្រាប់បណ្តុះ និងដំ



ព្យាយារ ទូទៅ ដែកគោល

រណា ចហកាប់ ចហជីក



ធុងទិកធ្លាយូក បន្ទី ចេង

លេខី បន្ទះភារ ម៉ែត្រ



ដី ជីកំបុំស្តុ

គ្រាប់ពួជិលជុ

# ការបណ្តុះក្នុង

ដើម្បីខ្សែក្នុងល្អជាមុនម៉ារិក  
លូយឱ្យត្រូវសាបក្នុង<sup>១</sup>  
លើច្បាលជាមុនរួចទីប  
ដឹកក្នុងយកទៅធ្វើក្នុង<sup>២</sup>  
ថែងប្រាស្តិក។

## ការបណ្តុះក្នុងនៅលើវាង

១ ធ្វើវាងដែលមានទីងុំម បណ្តាយពុំម និងកម្ពស់  
ផ្ទៀងផ្ទាត់មេត្រ(ស.ម.)។ ចាក់ដីនៅលើវាងក្រោមសំណើ  
២០ស.ម. រួចរាយដីមមោក បុងកំបុងស្រឡាញលើវាង។  
ដើម្បីឱ្យដីជូស ដាយស្រសលក្នុងការដឹកក្នុងយកមកដាំ កំឱវ  
ជាថ្មីប្រសាយ។



### ភ្លាមិន

ក្រកាតីបណ្តុះលើវាង គេកែអាចបណ្តុះក្នុងលើច្បាលបានដែរ។ ទំហំច្បាល តិចហាក់  
ប្រហែលនិងទំហំវាង គេត្រូវលើករងឱ្យខ្លួននៅដីរឿងរាយ ដើរសរុបការដឹក  
ទិក។ វិនាការសាបត្រាប់គឺធ្វើដឹងការបណ្តុះលើវាងដែរ។

# ករសំ



## ត្បូរដឹង

ត្រូវធ្វើសរើសកន្លែង  
ជាដែលពុំជាតិកម្ម  
ពេលបណ្តុះ កំសាប  
គ្រាប់ពួកពេក និងកំ  
កប់ប្រើប្រាក់ តីកប់  
ត្រីម៉ា, ផ្ទោមស.ម.  
បានហើយ។

៤ យកគ្រាប់លួងដែលបានត្រួមទុកមកសាបឱ្យស្តីដៃ  
តាមចិត្តរ ដើម្បីកំឱ្យគ្រាប់ដុំតារលើត្សាត ហើយត្រូវលើបាន  
សិរីពីលីយ៉ាងស្រីដំដុំត ដើម្បីឱ្យគ្រាប់នាប់ដុំ។



៥ ស្រាវចនីកលើថ្នាលបណ្តុះឱ្យមានសំណើមជាប់ជានិច្ច  
(មួយថ្ងៃ២៤មិថុនា) និងត្រូវដឹងកំលស់ក្នុងលួងចេញខែ៖ ហើយ  
ទុកតែដើមឈានដែលវិនិច្ឆ័យលួយបុំណូរកំលស់។



## ឈុតិត្រូវ បណ្តុះលើភន៍?

ដើម្បីដាយស្រួលចែង  
ធ្វើសរើសការជាតិក  
ការបំជាញពីស្តូលិត  
ជាតិសសសសមោទ។

# ការធ្វើរំភូននៅតួនចំង

លាយដីជាមួយដីកំបុស បុណ្យមកស្ថិតុកដីយស្សីភាគត្នាយ  
ក្រាយពីសាបាតានេះ។ ថ្លែងប្រព័ន្ធលួងមានកម្ពស់  
ប្រហែល២០ស.ម. (ក្នុងលួងចេញស្សីភាគនេះខ្លួន)។  
យើងអាចដឹងរៀបចំរំភូននៅតួនចំងបានហើយ។



## តួនចំង

ការធ្វើរំភូននៅតួនចំង ត្រូវឱ្យរារិនចាំនិងថ្លែសល្បោ ហើយដាយស្សីភាគចំង មុននិង  
ដឹងរៀបចំរំភូននៅតួនចំង ត្រូវស្រាវចនិកឱ្យធ្វើក្រុមក្នុងលួងចំងម៉ាកុំឱ្យធ្វើប្រសាយ

## ការដំ

# ការរៀបចំដី និងការដំ

យើងអាចដំលុងបាន  
ពេញមួយឆ្នាំ។ បើតួករាយ  
ជាន់នៅដើមរដ្ឋរភ្លើង ប្រ  
ធម៌រដ្ឋរភ្លើង អាចធ្វើឱ  
កាត់បន្ទាយការសោច  
ទិកបាន។



### ធ្វើដឹង

លុងជាអ្នកជាតិ មាន  
ប្រសាក់ មានដើម  
ខ្លួន និងជាយរលំ  
ដោយសារខ្សែលំ  
ដូច៖ ត្រូវប្រើសរើស  
ទិកនេងជា ដែលមាន  
រូបជាតិជារបាយ ដើម្បី  
ជួយការពារវាំងខ្សែលំ  
និងកម្មាធ្នី។

## ការរៀបចំដី និងការបំណោះ

→ ត្រូវចហាលដីឱ្យស្អែក បើជាំនៅរដ្ឋរភ្លើង ត្រូវបាល  
ដីកន្លែង បើជាំនៅរដ្ឋរបាយ ត្រូវបាលដីៗអាទិក។



→ កាប់រណោះទំហំ ១០ស.ម. x ១០ស.ម. និងជីថម៦១០  
ស.ម.។ ទូកចន្ទោះប្រើដៃ ១៧៣៣ ពីរណោះមួយទៅមួយ។



# ការដំឡើង



## គ្នារដឹង

- ពេលដំឡើង ត្រូវដាក់ល្អជយោល យ៉ាងតចៅដើម ក្នុងចំណោមលូងពីថ្មី ដើម សម្រាប់ដឹង ការបង្កែវកំណើត។
- ការដំឡើងដាក់ដើមរាងទេរ ប្រធ័រ ដើមបនិច ជួយឱ្យលូងមានដើមទាប ដាយស្រួលបេះដែរ។
- ពេលយកក្នុងលូងចេញពីថ្មី ត្រូវស្រាត ទិកឱ្យដោករួចយក មេដើសង្គត់មាត់ថែង ដោយចូលមានដើមឱ្យក្នុងរោង ហើយបែកដី និងទុកចិងប្រើលើកក្រាយទៀត។

→ យកដីកំបុំស្ថិត បុលាមកស្វែងរកដឹង និងស្លឹកលើដាក់ប្របល់លាយជាមួយដីឱ្យស្វែងរកដាក់បាតរណ៍។



→ ដំឡើងជាជីវ នៅពេលរស់លក្ខដាក់ ដើមឱ្យក្នុងលូងចេឡូលាបានទិកសន្យាស្រួចបញ្ចូនដឹង និងធ្វើឱ្យដើមរឹងលូង ដឹកចែងចេញ វិចជាក់ក្នុងលូងចូលមានចូលក្នុងរណ៍ ហើយការដឹងលូបជុវិញ្ញុដើមឱ្យដោន និងស្រាតទិកឱ្យដោក។



ការអនុវត្ត

# កំរងកំណត់ភេទល្អុជ

# ក្រសួងពេទ្យ

ជាទុទេ យើងសម្ងាត់  
ត្រាប់ពណីខ្មៅថាជាលូលូង  
ពី ឯត្រាប់ពណីប្រធៃះ  
ថាជាលូលូងឈ្មោះ  
គេការសម្ងាត់ខាងលើ  
នេះ ពុំត្រិមត្រូវ១០០%  
នៅទៅ ព្រៃនេះពេលខែ  
ត្រាប់ពណីខ្មៅកិរាណចាំ  
លូលូងឈ្មោះ ឯត្រាប់  
ពណីប្រធៃះកិរាណចាំ  
លូលូងពីបានដែរ។

ក្នុងលួចព្រឹមនូវជុំឡើង ដូចក្នុងលួចលើល  
ទេរ រាជាណប្រសក្រីបែកជាង ហិរញ្ញប្រព័ន្ធប្រសជុំបែក  
សាទាប្រចិន។



ព្រះរាជីន

ເຜີຍງົງຢູ່ພາກຜິຕາ ລຸ້ນເຜີລຍັ້ງຜຳນຳລຸ້ນຕົ້ງ ຍັ້ງຕຽວກືບບູສເກົວເຕັມຊຸມ  
ຮືນຜຳໆ ເຕີເບີເຫັນຊຸກລຸ້ນແບ້າລ ມີນັດຕິບູສເກົວໂຮງ

# ក្រសួងយោបល់

ក្នុងឈ្មោះលាក់ច្រើនដូចជាលីតូលាស់ខ្លាំង ហើយលើវា  
ជាដំឡើងក្នុងព្រៃទីមួយ រាជាណប្បសកែវទោល ហើយប្រព័ន្ធប្បស  
ដូចជាប្រកសាទាតិច។



ព្រះរាជី

នៅប្រទេសខែ តើសមាលបញ្ជាផ្ទុងពី បច្ចេកាសតាមរយៈការបេះសិកយកទេវិនិយោជន៍  
ជាមួយទិកបារ៉តេ ហើយកនោះប្រជាពណិជ្ជកម្ម តែកំណត់ថាជាលូងពី តែបើ  
ទិកនោះប្រជាពណិជ្ជកម្មមិនមែន ប្រកបមិនចិត្តយាម តែកំណត់ថាជាលូងលើ



# ការថែទាំ

លួចជាចំណាំងាយជា ផ្តូល  
ត្រួដ្ឋបាន ហើយនាប់ខ្លួន  
ជាចំណាំងាយបានដោយទេរក  
ប្រសិនបើយើងចិត្តាំបានល្អ



# ដំណរក់កាលថែទាំ

ដើម្បីឱ្យលួចមានដោយ  
ត្រឹម យេងត្រូវថែទាំ  
ដូចជាប្រសាចទិក ពុន  
គល់ ធម៌ស្សាន និង  
កម្មាត់ដំនើជាជីម។

## ការរៀនតល់ និងដាក់ដី

→ ការប៊ែន្ទាន់ដី ឬរៀនតល់លួចឱ្យបានចម្ងាយពីតល់ប្រមាណ  
៥០ស.ម. យកមកពុនគល់ដើម្បីឱ្យមានចង្គរសម្រាប់ជាក់  
ជីម ជាក់ដីក្នុងចង្គរ ហើយប្រសាចទិក ឱ្យជាក់។



### ត្បរដឹង

ត្រូវពុនគល់ដើម្បីឱ្យបុសដែលដូចជាថែងការិកខាងលើរាជស្សបយកដីជាតិ និង  
ទិកបានត្រូវត្រូវធ្វើជាប់ជានិច្ច លើយ៉ាងណាកំឱ្យយេរិញ្ញមាន  
បុសចេញការិកខាងលើដើម្បី ដើម្បីការពារការរលើដំណល់។

→ ជាក់ដីតាមរបៀបម្យាងនៅវិញ គឺមិនកប់កងដីទេ គ្រាន់តែ យកដីកំបុង បុងដីស្វាប់លើមកចាក់ពីលេតលំលូង ហើយ យកចំបើង សំរាប់បុសិកឈើមកគ្របពិលី។



# ?

# មេធុដ្ឋិត្រី ត្របតល់លើន?



ក្រសួង

ដើម្បីលួចត្រូវការជី តាមអាយុរបស់វា។ លួចអាយុការនៃពេទ្យ វាត្រូវការជីការនៃការតែងត្រា  
ត្រូវបានដោរ។ ដើម្បីលួចត្រូវសមាប័ែប្រើប្រាស់ជំណាក់លួច មានជីកបុស លាមកសត្វពុកដូយ  
សំរាប់ស្ថិកយោបី ចំបើងទុល។

## ការស្រាវចនា

► ក្រោយពីដំបានដៅឡើង ក្នុងលួងចាប់ផ្តើមដុះប្រសរ  
ដើម្បីពង្រីកដំបានដៅឡើង ក្នុងរយៈពេលនេះ បច្ចានភ្លាក់ដៃ យើង  
ត្រូវស្រាវចនាទៅឡើង ដើម្បីកំឡើងក្នុងលួងក្រិន។ តែបើមាន  
ភ្លាក់ដៃ យើងមិនចាំបាច់ស្រាវចន់ ក្រោះដើម្បីការបណ្តាលឡើង  
ប្រជាសាស្ត្រ។



### ធ្វើរឹង


ចំពោះដើមីលួងដែលកំពុងដោយ ការខ្ចោះទិន្នន័យដោយ និងដោយ និង

# ការលោស្សិក និងបេរំលស់ផ្លូ

➔ លោស្សិកល្អជចញពីដើមខ្លះ ជាពិសេសស្សិកងារប៉ានិងស្សិកដែលប្រចាំជាតិណាកិលីវ៉ីង ដើម្បីឱ្យពន្លឹមចាំងចូលទៅ ដល់តាមបានគ្រប់គ្រាន់។



➔ បេរំលស់ផ្លូថាលខ្លះ ដើម្បីឱ្យផ្លូដែលយើងចង់បាន ដំឡើសល្អ។



# ការរករាយព័ត៌មិន និងស្នូលិតចំពោះ

## ជំនួយទីក

ដើម្បីទទួលបានដំណឹង

ប្រចិន ត្រូវការពារជំនួយ

តាំងពិភីច រហូតដល់ផែន

ជំនួយនេះបណ្តាលមកពីពេញកដូរធម្មយចំនួនដែលរស់នៅក្នុងដីសិម។ ដំបូង សិកលូងឡើងពណ៌លីលីវីង វិចសិតស្រពនេន្ទាក់ចុះ។ បុសរលូយដាច់ត្រីមតល់។ ជំនួយនេះរីករាលដាចាលខ្សោយនៅលីដីដែលជាដីកខ្សោយ។ ជំនួយនេះប្រចិនកែវតលីក្នុងដែលដុះជីជិតត្រូវ។

## ជំនួយថ្វី

វាកេវីតឡើងតែលីដីលូងទុបុណ្ណារៈ។ ជំនួយនេះបណ្តាលមកពីពេញកដូរធម្មយចំនួនដែលដីឡើងជាដីកខ្សោយ។ បុសរលូយដាច់ត្រីមតល់។ ជំនួយនេះប្រចិនកែវតលីក្នុងនៅដូរវិស្សារ ហើយវិករាលដាចាលពីដីម្មយទៅដីម្មយ យ៉ាងមាប់រហូត។



## ធ្វើដំណឹង

- ដើម្បីធ្វើសវាងពីជំនួយនេះ ត្រូវដាក់ដឹងដែលមានជំនួយដាច់ដោយឡើយក្នុងកប់ចោលខ្សោយពីចម្ងាយលូង។
- ត្រូវប្រយ័ត្នកំខុចមានការបែប៖ ទង្វើច ដែលធ្វើខ្សោយដឹងដាច់ប្រាកាត់។
- ត្រូវបែប៖ ដឹងលូងនៅពេលស្រាល កំទុកខ្សោយដោរ។

# ជំងឺរប្បាសិក

ជំងឺរប្បាសិកបង្កើងដោយចេច ដែលចូលចិត្តបំផ្តាញសិកជំណាំ ដោយប្រើមាត់វាស្របចាចុងចម្លើលម្អិត រារស់នៅថ្ងៃដីកាន់ក្រាមសិក។ សិកល្អជំងឺរប្បាសិកតែម្ដង ទេសិកសំយុងចុះក្រាម។



## ជំងឺក្រាសិ

ជំងឺជំសិក(ក្រាសិ) បង្កើងដោយសត្វស្រីដែលតែងតែ ពងដាក់លើសិកជំណាំ ដំបូង សិកឡើងជំក្រមេជុំទៅ និងបាត់បង់ជាតិទិន្នន័យ បន្ទាប់មក សិកឡើងរម្យរុសដម្ភតាបែកឱ្យប្រជាពលិប្បាក់ និងមានពកសាងជាថ្មីននៅលើថ្ងៃសិក។ ដូនកាល កំមានពកសាងនៅលើថ្ងៃដីជីរ។



## ត្តូរដឹង

ដើម្បីកម្មាត់សត្វលូតចំង់ទៅប្រភេទនេះ ត្រូវសម្ងាត់ស្ថាថ្មីនូវកម្មាត់សត្វលូតចំង់ទៅប្រភេទនេះ បើមានការបំផ្តាញខ្លួនឯងលើជំណាំលូង ត្រូវប្រើថ្នាំសម្ងាត់សត្វលូតមួយអាទិត្យមួយនៅពេលត្រូវបានបង្កើងដោយសត្វលូតចំង់ទៅប្រភេទនេះ ក្នុងការបំផ្តាញខ្លួនឯងលើជំណាំលូង។



One

# ការប្រមូលជំល

យេងអាចប្រមូលជំលល្អ  
បានពេញលេខា និងបែង  
បានទាំងគ្រឿង ទាំងគ្រឿង

## ការប្រមូលផល

# ការបេះ និងសម្ងាត់ផ្លូវ

សម្ងាប់ផ្ទើខ្លួន យើងអាច  
បេះបាននៅពេលវាតា  
លូមទៅ សម្ងាប់ផ្ទើទុំ  
យើងអាចបេះនៅពេល  
ស្រាល(សម្បរកឡើង  
ណាកីឡើងប្រើឡើង)។




### ធ្វើដឹង

យើងត្រូវឱស្សាប់ចុះ  
សង្គតមេលនៅក្នុង  
ចម្ងារ។ ផ្ទើលូងឈាត់  
ដើលស្រាល ត្រូវបេះ  
យកមកបន្ទុំ កំឡុកឱ្យ  
ទុំរហូតដឹលផ្តុំ ព្រោះ  
ផ្ទើលូងនិងទន្លេ ហើយ  
ជាយងាយយទ្ធល  
និងការខុំតាត។

### ការបេះ

► ត្រូវកាត់ទងសណ្តាដីរឿងកដិតដើម រចសិមកាត់ទង  
ដើលនៅសល់រើងជាប់និងផ្លូវនោះថាលាម



► យកលូត្រូវបេះផ្ទើលូង ចាប់ពីម៉ោងទីកដិតដឹលម៉ោងពារ  
នៃស្អែក ព្រោះជីថិចុំ ពេលបេះហើយ ត្រូវជាក់បញ្ចរ  
ភ្នាលចុំក្រោម ដើម្បីកំឱ្យរបេឡាក់ជីរ។



# ការសម្ងាត

➔ លើកដែលងាយ មកដឹតសម្ងាត បីមានចេនា  
លើផ្លូវ ត្រូវលាងសម្ងាតដោយទិកកំបារ ប្រីកំបារ ព  
សាបព្រាទាយ លាយជីមួយទិក ១០លាយ ចិត្តយកក្រណាក់  
សិមមកដឹតសម្ងាត ហើយទុករាជីស្ថាត ។



## ធ្វើដឹង

ក្នុងការតម្រូវបង្រួច  
លើទុក ត្រូវបង្រើស  
នូវសប្តាហ៍ដែល  
ជាក់ធ្វើនឹង ចំពោះ  
ដែលបានដឹងដើម្បីនូវ  
លូ ទំហំត្រួច សត្វសុ  
បុសុយ ត្រូវជាក់  
ដោយឡើកដើម្បីក្នុង  
ឱ្យបានដឹងដើម្បីលូ  
ធ្វើនឹងទេ ។

➔ ក្រាយពីសម្ងាតហើយ ត្រូវកម្រូវបង្រួចចិត្តមាន នៅក្នុងលូ  
ដឹងលាមានទ្រាប់សិកចេកសស់ បុច្ចំបីង បុក្រណាក់ទន់ ។



## ការប្រមូលផល

# ការបន្ទាំងខ្ពស់ និងជិតជញ្ជូន

ដើម្បីជាយស្ថាលើចុះប៊  
និងជិតជញ្ជូន ត្រូវបែះ  
ធ្វើលើជាស់ បុសតាល  
ត្រពាំរាន់នឹងទាំង  
រាន់រាន់ឡើង។

បន្ទាប់ពីបែះ។

## ការបន្ទាំង

→ បើចង់លក់លើជាស់ យើងត្រូវយកធ្វើលើជាស់ បុសតាល  
មកបន្ទាំនៅក្នុងពាងដំបុក្នុងផ្លូវក្រោមបីរាងចន្ទោះ  
កណ្តាល ដើម្បីឱ្យកម្មាធាយស្អោចពេញពាង។

→ ប្រើប្រាស់ និងស្រួលឈើ បុរាណប្រើប្រាស់ ដើម្បីបន្ទាំតែងដើ  
យ៉ាងណាកំឱ្យធ្វើលើជាស់ជាមួយថ្មីស្អោយ ត្រពាំរាន់នឹង  
ធ្វើលើជាស់ជាមួយសារកម្មាយ វច្ឆយកក្រណាត់ត្របពាង  
ឱ្យជិត។



## ត្តុរដឹង

ការបន្ទាំដោយប្រើប្រាស់  
ស្អោយ អាចឱ្យលើជាស់  
មានពណ៌លូម៉ែល  
តែងត្រួតបរិភោគចុះល  
ទិត្តការបន្ទាំតាម  
ធម្មជាតិត្រួតជាន់។



# ការរំចេញប៉ានិងដឹកជញ្ជូន

➔ ត្រូវយកពីបន្ទីផ្លូវហើយ យើងយកធ្វើមករៀកជាសកាសត ដាក់ចូលភ្លើងកញ្ចប់ ដោយដាក់ស្តីកចេក បាន បុកជាសាស ជីថ្ងៃកញ្ចប់។



## ធ្វើដឹង

យើងអាចរករាយដឹងទុក ដោយសំណិល  
បច្ចនម្យបទុកនៅ កន្លែងមួបៗ មានខ្សោះ  
ចេញចូលលួយ តែមិន  
ឱ្យប៉ះទិកឡើយ ព្រមៗ  
ធ្វើឱ្យដឹងលួងនាប់  
រលូយៗ ដើម្បីរករា  
ទុកមុនពេលបន្ទី  
យើងអាចសំណិលនៅ លេក្រា បុចង់ព្យរ។



➔ ពេលដឹកជញ្ជូន ត្រូវគ្របកញ្ចប់និងក្រុាណត់ស៊ីម ដើម្បី  
ការរាកម្មា និងធ្វើសវាងការប្រឡាក់ផ្លូវ។



## ការប្រមូលសែល

# ការទុកត្រាប់ធ្វើពួជ

ដើម្បីទុកពួជ ត្រូវបានដើរ  
និងបានបែងចាយជាមួយ ពេល  
ធ្វើទុក រាយការណ៍របាយការ  
ធ្វើមន្ទាត់ មានត្រាប់ពិច  
និងសាច់ច្រើន។

## ត្រាប់ពួជ ឬ បុណ្យាល

ដើម្បីកំណត់ភេទបុណ្យាល យើងស្អាត់ដូច  
ខាងក្រោម៖

ត្រាប់ពួជ

ត្រាប់បុណ្យាល

ត្រាប់ខ្សោរលាង

ត្រាប់ពណិប្រជែង


ត្រាប់លិចទិក

ត្រាប់អណ្តាតទិក



ត្រាប់លិចពួជ

ត្រាប់លិចបុណ្យាល



# ការពុះយកគ្រាប់

៩ ជ្រើសរើសយកដើម្បីល្អម មិនទុំដោរពេកទៅ ពុះយកគ្រាប់ និងលាងទីកច្ច័ម្យ ដើម្បីឱ្យអស់វិសាល់ ត្រាំគ្រាប់ក្នុងទីក វួចស្រដៃគ្រាប់អណ្តាត់ថាលប ដោយទុកតែគ្រាប់ណា ដើលលិចទីក និងមានពណិខ្សោយ



## ធ្វើដឹង

ត្រូវទុកគ្រាប់ពុជ នៅក្នុងត្រជាក់ និងមានខ្សែស្រឡាញ គ្រាប់លូងអាចរករាយកុងបានរយៈពេល ២ នៅពេលខ្សែបុរីណ្តាត់ ហើយកល់សពិនេះ ធ្វើឱ្យគ្រាប់លូងក្រដុះបុង៖មិនសុះត្រាយ


១០ យកគ្រាប់សំដិលហាល់ចិន បុខ្សែឱ្យស្ម័គ្រួចខ្លួច ក្រុណាកត់បុន្ទុកក្នុងដុបបិទជិតាយ






# មុប្បជាតិល្អដំឡូង

យេងអាចយកដោល្អដឹងទៅ  
ធ្វើមុបានយ៉ាងឆ្លាយពីសារ  
ជាប្រចិនមុខ ដោយមិនបាត់  
ស្របបីចែងធ្វើយុរ



# អូបអាគិលូង

## បុកលូង



លូងខ្លឹមសណ្ឋាគដី  
បង្ការក្រែម

ក្រុចឆ្នាំទិកត្រី  
ទិកអម្ចិលទុំ

បែងប៉ោះសណ្ឋាគក្ត្រ  
ស្អែករួតត្រសក់ជីវិ៖

ម៉ែសខ្លឹមស  
សុរត្តូតត្តាមប្រែ

១ ចិតសម្រកលូង នឹងយកគ្រាប់ចេញរចលាងទិកឱ្យស្ថាត។ លួសលូងជាសរស់នៅថ្ងៃទី កាត់សណ្ឋាគក្ត្រជាកំណាត់ខ្លួន និងចិតបែងប៉ោះជាគំណិត។ លាង និងបែះជីវនាងរឹងទុកឱ្យសស់ទិក។

២ បុកខ្លឹមស និងម៉ែសឱ្យម៉ែក ចេញរចជាក់ភាមប្រចុលហើយបុកឱ្យបុកឱ្យបែក។ បុកលូង សណ្ឋាគក្ត្រ និងបែងប៉ោះ ច្របល់ចុលឆ្នាតិច។ ឱ្យស្អាយ។

៣ ជាក់សណ្ឋាគដីលើង បង្ការក្រែមចុល ទិកត្រីសុរត្តូត ទិកអម្ចិលទុំ ក្រុចឆ្នាំ និងជីវចុល រួចច្របល់ចុលឆ្នាតិច ហើយត្រូវការចិត្តជាការស្រច។





មូបម្លាតិលួង

# មូបម្លាតិលួងទេរៀតិលួង

## ពេអចយកលួងទេរៀ:

ចំពោះលួងខ្លឹះ:

- ▶ ស្រាវសុធបជាមួយបន្ទែងដើរទេរៀត។
- ▶ ជាដាមួយសាច់ជ្រើក បុណ្យជាមួយ
- ▶ សុកក្នុង, សុស្រឡាក់, សុប្រហ័រ  
និងសុម្រាយ
- ▶ សុសុខិត្តិនីចទុកដើរទេរៀតិជាមួយ  
ទីកន្លែង, ប្រហុក, ផ្ទើក...
- ▶ ធ្វើជាក់, មុាាំ, បុគ្គារជាមួយទីកន្លែក។
- ▶ ព្រៃំរាយ



ចំពោះលួងទុកំ:

- ▶ ធ្វើបង្កើមដែលឱ្យជាយលាយជាមួយដែលឱ្យជិតទេរៀត។
- ▶ ធ្វើទីកក្រឡាក់បុញ្ញាំសែស់។

